



ព្រះរាជៈប្រជាពលរដ្ឋកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

## ធនាគារជាតិ នៃ កម្ពុជា

លេខ. ៩២៣/១៦០ ០០៣.ន.ខ.ន.២០២៤

ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៤ ចេសក៍ ៣.ស.២៥៦៤  
ការបង្កើត នៃ កម្មវិធី ឯកសារ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២០

### សារិយភាព ស្តីពី

សេចក្តីពល្យុណ៍មេឡូមេនីអបសីលី ២  
នៃប្រកាសស្តីពី អនុបាលក្របខ័ណ្ឌសន្តិសុខភាព

យោងតាមច្បាប់ស្តីពីគ្រឹះស្ថានជនាតារិនហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើបាយព្រះរាជក្រឹម  
លេខ នស/កកម/១៩៩៨/១៣ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ និងតាមប្រកាសលេខ ចព-០១៥-៣៥៩ ប្រ.ក  
ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០៩៥ ស្តីពី អនុបាលក្របខ័ណ្ឌសន្តិសុខភាព ជនាតារជាតិនៃកម្ពុជាសូមណែនាំ  
អំពីការអនុវត្តនិមសារនៃប្រកាសនេះ ផ្ទចាន់ប្រាម៖

### ១. ប្រាក់បញ្ជីប្រព័ន្ធដីជីវិត

#### ក. និយមនៃយក្រាក់បញ្ជីប្រព័ន្ធដីជីវិត

សម្រាប់គោលបំណងនៃប្រកាសស្តីពីអនុបាលក្របខ័ណ្ឌសន្តិសុខភាព "ប្រាក់បញ្ជីប្រព័ន្ធដីជីវិត"  
សំដេដល់ប្រាក់បញ្ជីប្រព័ន្ធដីជីវិត និងមិនមែនហិរញ្ញវត្ថុ ដែលជាកំប្លាមក្រុមក្រុងប្រព័ន្ធដីជីវិត  
សម្រាប់ទូទាត់និងធាតុទូទាត់។ ប្រាក់បញ្ជីនេះមានអគ្គាល់ហ្មួរចេញនិងលំហ្អចូលជាកំលាក់នៅក្នុង  
ទាយការណ៍អនុបាលក្របខ័ណ្ឌសន្តិសុខភាព។

> អគ្គាល់ហ្មួរចេញ: ២៥%

- ប្រាក់បញ្ជីប្រព័ន្ធដីជីវិត ដែលទទួលបានពីគ្រឹះស្ថានជនាតារិនហិរញ្ញវត្ថុ និងអគ្គាល់ហ្មួរចេញ  
ត្រូវការយក្រាក់នៅក្នុងខ្លួន ២.២៩។

> អគ្គាល់ហ្មួរចូល: ០%

- ប្រាក់បញ្ជីប្រព័ន្ធដីជីវិត របស់គ្រឹះស្ថានដែលបានជាកំក្នុងគ្រឹះស្ថានជនាតារិនហិរញ្ញវត្ថុ  
ដទៃទៀតមិនត្រូវបានអនុញ្ញាតឱ្យការយក្រាក់នៅក្នុងខ្លួន ៣.៣៩ បុ ក្នុងខ្លួន នាមយុទ្ធសាស្ត្រ។

\* តាមក្របខ័ណ្ឌបានសែល III (អនុបាលក្របខ័ណ្ឌសន្តិសុខភាព ចេញដូចមួយនៅខែមករា ឆ្នាំ២០១៣)

## ៩. លក្ខខណ្ឌរបស់ប្រាក់បញ្ជីដែលគ្រូចាត់បារាំងបញ្ជីប្រតិបត្តិការ

- > ប្រាក់បញ្ជីដែលគ្រូចាត់បារាំងបញ្ជីប្រតិបត្តិការគ្រូចាត់ទន្លេនឹងសកម្មភាពមួយចំនួន រយៈមាន ការធ្វើតាត់ តណានីរក្សាទុក (Custody) និងការគ្រប់គ្រងសាច់ប្រាក់សម្រាប់ អតិថិជន<sup>៩</sup> និងគ្រូបំពេញតាមលក្ខខណ្ឌ ដូចខាងក្រោម៖
  - អតិថិជនមានការពិនិត្យការងារដើម្បីផ្តល់សេវាខាងលើក្នុងនាម ជាអនុវត្តការិយកម្មធម៌នាគារតិចយកការងារ ក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់
  - សេវាខាងលើគ្រូចាត់ដោយគ្រីះស្ថានក្រោមគិច្ចព្រមព្រៀងតាមផ្លូវច្បាប់ និង
  - ការបញ្ចប់គិច្ចព្រមព្រៀងគ្រូដូចនឹងជំនួយជាមួន យកការងារ ក្នុងការពិនិត្យផ្លូវច្បាប់ ក្នុងករណីប្រាក់បញ្ជីប្រតិបត្តិការគ្រូចាត់ដែលប្រើប្រាស់ទាំងស្រុង បុង្ញកខ្លះ មុនពេលផ្លូវជំនួយ ៣០ថ្ងៃ។
- > ប្រាក់បញ្ជីប្រតិបត្តិការដែលអាចទទួលយកចានគ្រូស្តិតក្រោមលក្ខខណ្ឌបន្ថែម ដូចខាងក្រោម៖
  - ប្រាក់បញ្ជីនេះ គឺជាដឹកផ្តល់មួយនៃសេវាខាងលើ (by-product)
  - ប្រាក់បញ្ជីនេះគ្រូចាត់រក្សាទុកក្នុងតណានីបាក់លាក់ (មិនមានបុមានកាប្រាក់ទាមខ្លះ) ដែលមិនលើកទីកចិត្តឱ្យអតិថិជនរក្សាទុកមួលនិធិអតិភាគនៅក្នុងតណានីទាំងនេះឡើយ
  - ផ្តល់នៃប្រាក់បញ្ជីដែលប្រើប្រាស់សម្រាប់គោលបំណងប្រតិបត្តិការរបស់អតិថិជន អាចចាត់ទុកជាប្រាក់បញ្ជីប្រតិបត្តិការ បុន្ណែមមិនត្រូវលើស (Excess Balance) នឹងគ្រូដឹកចេញពីប្រាក់បញ្ជីប្រតិបត្តិការ ហើយគ្រូការណ៍តាមប្រភេទលំហោចេញ សមស្របសម្រាប់ប្រាក់បញ្ជីមិនមែនប្រតិបត្តិការ (ខ្លះ ២.២២ ដល់ ខ្លះ ២.២៥) និង
  - គ្រីះស្ថានគ្រូមានវិធីសារស្ត្រាស់លាស់ និងគ្រីមគ្រូក្នុងការកំណត់សមតុល្យ ប្រាក់បញ្ជីលើស ដែលគ្រូដឹកចេញពីខ្លះ ២.២១។ ចំពោះគ្រីះស្ថានដែលមិនមាន វិធីសារស្ត្រាស់លាស់ ប្រាក់បញ្ជីទាំងមួលនឹងគ្រូចាត់ទុកជាប្រាក់បញ្ជីមិនមែនប្រតិបត្តិការ ហើយគ្រូការណ៍ក្នុងខ្លះ ២.២២ ដល់ខ្លះ ២.២៥។

ឯកតារជាតិនៃកម្មដាមិនអនុញ្ញាតឱ្យគ្រីះស្ថានការណ៍ប្រាក់បញ្ជីក្នុងខ្លះ ២.២៩ នៃទាយការណ៍អនុញ្ញាតក្របខ័ណ្ឌសន្និ៍យកាត ក្នុងករណីដែល៖

<sup>៩</sup> ទាំងនេះសេវាប្រាក់បញ្ជីប្រតិបត្តិការរក្សាទុកគ្រីះស្ថាន និងអតិថិជន មានដូចខាងក្រោម៖

- ការធ្វើតាត់ សំង់ដែលសេវាខាងលើអនុញ្ញាតឱ្យអតិថិជនផ្តល់មួលនិធិដោយប្រយោល តាមរយៈគ្រីះស្ថានដែលចូលរួមដោយខ្សោយនៅក្នុងប្រព័ន្ធទុកទាត់ទៅដែលមួកទទួលបានក្រោយការងារ ការផ្តល់សេវាខាងលើក្នុងការងារ ការរៀបចំដែល (Reconcile) និងការបញ្ចាក់អតិថិជន និងដំណើរការទទួលសកម្មហិរញ្ញវត្ថុ រយៈទាំងសកម្មភាពពាក់ព័ន្ធ ផ្សេងៗទៀត (ផ្ទួចជា តណានី Escrow)។
- តណានីរក្សាទុក សំង់ដែលសេវាផ្លាសុវត្ថិភាព និងដំណើរការទទួលសកម្មហិរញ្ញវត្ថុ រយៈទាំងសកម្មភាពពាក់ព័ន្ធ ផ្សេងៗទៀត (ផ្ទួចជា តណានី Escrow)។
- ការគ្រប់គ្រងសាច់ប្រាក់ សំង់ដែលសេវាក្រប់គ្រងសាច់ប្រាក់ និងសេវាតាក់ព័ន្ធនឹងការផ្តល់ការប្រមូលមួលនិធិ និងការគ្រប់គ្រងផ្សេរក្សាយ ដែលបានផ្តល់ឱ្យអតិថិជន។

- ត្រីស្ថានប្រើប្រាស់មិនសមស្របតាមគោលបំណងប្រាក់បញ្ជីប្រតិបត្តិការ បុ
- ត្រីស្ថានមានសមតុល្យប្រាក់បញ្ជីប្រតិបត្តិការដែលប្រមូលផ្តែមជំនួនអតិថិជនតិច (ដើម្បីធ្វើសការបានឯកសារប្រមូលផ្តែម)

## ២. របៀបបង្កើតកម្មវិធីសម្រាប់ប្រតិបត្តិការដាមូយធម៌នាគារទាំងអស់

### ក. និយមនៃយកប្រាក់បញ្ជីសម្រាប់ប្រតិបត្តិការដាមូយធម៌នាគារទាំងអស់

ប្រាក់បញ្ជីសម្រាប់ប្រតិបត្តិការដាមូយធម៌នាគារទាំងអស់ សំដេដល់ប្រាក់បញ្ជីដែល ជនាគារមូយធម៌ (ជនាគារដោកប្រាក់បញ្ជី - Respondent Bank) ដាក់ប្រាក់ក្នុងការដែលជនាគារដោយឡើត (ជនាគារទាំងអស់ - Correspondent Bank) សម្រាប់ការទូទាត់និងជាត់ទាត់ជាបីយបណ្តុះបណ្តាល។

### ខ. យកប្រាក់បញ្ជី

ទៅបីប្រាក់បញ្ជីដែលប្រើប្រាស់សម្រាប់ជនាគារទាំងអស់ ត្រូវបានប្រើប្រាស់ដូច គោលបំណងប្រាក់បញ្ជីប្រតិបត្តិការ ការកែយករាណណ៍ត្រូវបានកំណត់ដូចខាងក្រោម ដោយសារ ការបង្ហាញប្រព័ន្ធដែលប្រាក់បញ្ជីនេះ៖

- ប្រាក់បញ្ជីសម្រាប់ប្រតិបត្តិការជនាគារទាំងអស់តិចត្រីស្ថានប្រើប្រាស់ដូចច្បាស់ប្រាក់បញ្ជីមិនមែនប្រតិបត្តិការ ដែលមានអត្រាលំហ្សរច្បាស់ ៩០០% និង ត្រូវកែយករាណណ៍ក្នុងខ្លួន ២.២៥%។
- ប្រាក់បញ្ជីសម្រាប់ប្រតិបត្តិការជនាគារទាំងអស់តិច ដែលត្រីស្ថានជាក់នៅត្រីស្ថាន ជនាគារនិងបីរញ្ញវត្ថុដោយមានអត្រាលំហ្សរច្បាស់ ០% និងមិនត្រូវកែយករាណណ៍ក្នុងខ្លួន ៣.៣៥% ប្រចាំខែដោយការណ៍ក្នុងខ្លួន ៣.៣៥%។

ក្នុងករណីត្រីស្ថានអាចកំណត់សមតុល្យដែលលើសពីតម្លៃការប្រើប្រាស់សម្រាប់ប្រតិបត្តិការ ជនាគារទាំងអស់ ហើយអាចដកបានក្នុងរយៈពេល ៣០ថ្ងៃ សមតុល្យលើសារមានអត្រាលំហ្សរច្បាស់ ១០០% ហើយកែយករាណណ៍ក្នុងខ្លួន ៣.៣៥%។

### ៣. ក្រោមបញ្ជីចិត្តនៃការបង្ហាញប្រព័ន្ធ

ប្រាក់បញ្ជីដូចមិនមានការបង្ហាញប្រព័ន្ធដែលមិនមែនជាប្រាក់បញ្ជីប្រតិបត្តិការត្រូវកែយករាណណ៍ក្នុងខ្លួន ២.២៥ ដល់ ២.៤៥ ដោយផ្តូរការប្រព័ន្ធអតិថិជន។

### ៤. ចំណេះចុះ - ខ្លួន ៣.៣៥ (ក្រោមបញ្ជីខាងក្រោមនេះត្រូវបានបង្ហាញប្រព័ន្ធ)

ប្រាក់បញ្ជីមិនមែនប្រតិបត្តិការនៅត្រីស្ថានជនាគារនិងបីរញ្ញវត្ថុដោយការណ៍ក្នុងខ្លួន ៣.៣៥ និងមានអត្រាលំហ្សរច្បាស់ ១០០% ក្នុងករណីត្រីស្ថានអាចដកប្រាក់បញ្ជីនេះបានក្នុងអំឡុងពេល ៣០ថ្ងៃ ខាងមុខ។

<sup>១</sup> តាមក្របខ័ណ្ឌបានសែល III (អនុបាតក្របខ័ណ្ឌសន្តិធម៌យការ ចេញផ្សាយនៅខែកក ឆ្នាំ២០១៣)

ផ្នែកបច្ចាស់ទេសចរណ៍នៃប្រព័ន្ធប្រតិបត្តិការរបស់គ្រឹះស្ថានដែលបានដាក់ក្នុងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុដើម្បី មានអភាពលំហោចូល ០% និងមិនត្រូវអនុញ្ញាតឱ្យការណ៍ក្នុង ខ្លួនឯងយកឲ្យយា

គ្រឹះស្ថានអាចចាត់ទុកសមតុល្យលើសនៃប្រាក់បញ្ជីប្រតិបត្តិការដោយប្រាក់បញ្ជីមិនមែន ប្រតិបត្តិការ ហើយអាចការណ៍នៅក្នុងខ្លួន ព.ពន្ល ឈុំត្រាគត់

- គ្រឹះស្ថានត្រូវមានវិធីសាស្ត្រសមស្របនិងច្បាស់លាស់ក្នុងការកំណត់សមតុល្យលើស ដែលអាចដកចេញពីប្រាក់បញ្ជីប្រតិបត្តិការដោយមិនប៉ែបាល់ដល់និន្ទោរការព្រតិបត្តិការ របស់គ្រឹះស្ថាន
- គ្រឹះស្ថានអាចដកសមតុល្យប្រាក់បញ្ជីលើសនេះបានក្នុងអំឡុងពេល ៣០ថ្ងៃ ខាងមុខ និង
- ប្រសិនបើគ្រឹះស្ថានមិនអាចកំណត់សមតុល្យលើសបានទេ ប្រាក់បញ្ជីទាំងមូលត្រូវ ចាត់ទុកជាប្រាក់បញ្ជីប្រតិបត្តិការ និងមានអភាពលំហោចូល ០%។

#### ៥. ឧត្តមាវេដ្ឋានអំពីប្រព័ន្ធគ្មានក្នុងប្រាក់បញ្ជីប្រតិបត្តិការនៃប្រាក់បញ្ជីប្រតិបត្តិការ

ឧបាទរណ៍ខាងក្រោមបង្ហាញពីប្រព័ន្ធគ្មានក្នុងប្រាក់បញ្ជីប្រតិបត្តិការអនុវត្តនោះក្នុង របាយការណ៍អនុបាតត្រូវបានដកចេញដោយការណ៍នៅក្នុងប្រាក់បញ្ជីប្រតិបត្តិការ

##### ក. ប្រតិបត្តិការជាតាមទីតាំង

ធនាគារ "ក" ដាក់ប្រាក់បញ្ជីនៅធនាគារ "ខ" ចំនួន ២០០ លានរៀល ក្នុងគោលបំណងសម្រាប់ ប្រតិបត្តិការ ដោយមានកិច្ចព្រមព្រៀងតាមផ្លូវបែងប្រាក់បញ្ជីប្រតិបត្តិការ ប្រការមួយនៃកិច្ចព្រមព្រៀងបានចែងថា ប្រសិនបើប្រាក់បញ្ជីប្រតិបត្តិការនេះត្រូវបានដកយកទៅប្រាក់បញ្ជីប្រព័ន្ធដូចជាដីលីង ៣០ថ្ងៃ ធនាគារ "ក" ត្រូវរំងការពីនីយចំនួន ១% នៃសមតុល្យដែលបានដក។ ធនាគារ "ក" ត្រូវក្រោសមតុល្យ ប្រាក់បញ្ជីប្រតិបត្តិការនេះចំនួន ២០០ លានរៀល នៅធនាគារ "ខ" សម្រាប់ប្រតិបត្តិការដោត់ទាត់ក្នុង អំឡុងពេល ៣០ថ្ងៃ ខាងមុខ។ ធនាគារ "ក" អាចដកសមតុល្យដែលលើសបានត្រប់ពេល។

ក្នុងករណីនេះ គ្រឹះស្ថានទាំងពីរត្រូវចាត់ទុកប្រាក់បញ្ជីចំនួន ២០០ លានរៀល នេះ ជាប្រាក់បញ្ជីប្រតិបត្តិការដោយសារប្រាក់បញ្ជីនេះបំពេញបានតាមលក្ខខណ្ឌប្រាក់បញ្ជីប្រតិបត្តិការ។ ធនាគារ "ខ" ត្រូវការណ៍ប្រាក់បញ្ជីនេះក្នុងគោលនឹងប្រាក់បញ្ជីប្រតិបត្តិការដោក់លាក់មួយ ដោយ មិនមានការប្រាក់ប្រាក់ក្នុងកម្រិតទាបន្ទាំង។

##### ករណីទី១

ប្រសិនបើនៅថ្ងៃការណ៍ គណនីប្រាក់បញ្ជីប្រតិបត្តិការមានសមតុល្យ ២០០ លានរៀល ធនាគារ "ខ" ត្រូវការណ៍សាទ់ប្រាក់ចំនួន ២០០ លានរៀល នៅក្នុងខ្លួន ២.២១ ចំណោកធនាគារ "ក" ត្រូវការណ៍សាទ់ប្រាក់ចំនួន ០ រៀល នៅក្នុងខ្លួន ព.ពន្ល ឈុំត្រាគត់។

## ករណីទី២

ប្រសិនបើនៅថ្ងៃការណ៍ គណនីប្រាក់បញ្ជីប្រតិបត្តិការមានសមតុល្យ ២៥៥ លានរៀល ជនភាគ "ខ" ត្រូវការយករាល់សាថ្ទប្រាក់តែចំនួន ២០០ លានរៀល នៅក្នុងខ្ពស់ ២.២១ និងកត់ប្រាក់ចំនួន ២៥ លានរៀល នៅក្នុងខ្ពស់ ២.២៥ ចំណោកជនភាគ "ក" ត្រូវការយករាល់សាថ្ទប្រាក់ចំនួន ២៥ លានរៀល នៅក្នុងខ្ពស់ ៣.៣៥។

## ករណីទី៣

ប្រសិនបើនៅថ្ងៃការយករាល់ គណនីប្រាក់បញ្ជីប្រតិបត្តិការមានសមតុល្យ ១៥០ លានរៀល មាននៅយប់ ជនភាគ "ក" មានឱនភាព ២០ លានរៀល។ ករណីនេះជនភាគ "ខ" ត្រូវការយករាល់សាថ្ទប្រាក់តែចំនួន ១៥០ លានរៀល នៅក្នុងខ្ពស់ ២.២៩។ ចំណោកជនភាគ "ក" ត្រូវការយករាល់សាថ្ទប្រាក់ចំនួន ០ រៀល នៅក្នុងខ្ពស់ ៣.៣៥។ ជនភាគ "ក" ដែលមានសមតុល្យ ១៥០ លានរៀល ត្រូវរំពិនិត្យចំនួន ១% លើចំនួនសាថ្ទប្រាក់ឱនភាព ២០ លានរៀល។

### **៨. ប្រតិបត្តិការធនភាគទៅនាក់ទំនួន**

#### ករណីទី៤៖ ជនភាគដោក់ប្រាក់បញ្ជីស្ថិតនៅប្រទេសកម្ពុជា

##### ៤.១. ករណីកិច្ចសន្យាមានកំណត់សមតុល្យអប្បបរមាដើលប្រុករក្សាទុកក្នុងគណនី៖

ជនភាគ "ក" (ជនភាគដោក់ប្រាក់បញ្ជី) មានស្ថាក់ការកណ្តាលនៅប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងដោក់ប្រាក់បញ្ជីនៅជនភាគ "ABC" (ជនភាគទៅនាក់ទំនួន) នៅប្រទេសបាតាកំង យ៉ាងតិច ចំនួន ១០០ លានអីរី ក្នុងគោលបំណងសម្រាប់ប្រតិបត្តិការធនភាគទៅនាក់ទំនួន។

➤ ករណីនេះ ប្រសិនបើនៅថ្ងៃការយករាល់ សមតុល្យគណនីនេះ (ហេរិថាតណនី Nostro របស់ជនភាគ "ក") មានចំនួន ១០០ លានអីរី បុគ្គលិកដោង ជនភាគ "ក" ត្រូវការយករាល់សាថ្ទប្រាក់ចំនួន ០ អីរី នៅក្នុងខ្ពស់ ៣.៣៥ ដោយសារប្រាក់បញ្ជីនេះត្រូវបានចាត់ទុក បានប្រាក់បញ្ជីសម្រាប់ប្រតិបត្តិការហើយមានអគ្គាល់ហ្មាច់ល ០%។

➤ ផ្ទយទៅវិញ ប្រសិនបើនៅថ្ងៃការយករាល់ សមតុល្យគណនីមានចំនួនលើសពី ១០០ លានអីរី ធម៌មាត្រា គណនីនេះមានសមតុល្យ ១២០ លានអីរី ហើយជនភាគ "ក" មានសិទ្ធិដកប្រើប្រាស់បានចំនួន ២០ លានអីរី ត្រូវបែងចែក ផ្ទើម្ចោះ ជនភាគអាជីវការយករាល់សមតុល្យដើលលើសចំនួន ២០ លានអីរី នេះនៅក្នុងខ្ពស់ ៣.៣៥។

##### ៤.២. ករណីកិច្ចសន្យាមិនមានកំណត់សមតុល្យអប្បបរមាដើលប្រុករក្សាទុកក្នុងគណនី៖

ជនភាគ "ក" (ជនភាគដោក់ប្រាក់បញ្ជី) មានស្ថាក់ការកណ្តាលនៅប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងដោក់ប្រាក់បញ្ជីនៅជនភាគ "ABC" (ជនភាគទៅនាក់ទំនួន) នៅប្រទេសបាតាកំង សម្រាប់គោលបំណងប្រតិបត្តិការធនភាគទៅនាក់ទំនួន។

១). ករណីជនតារា "ក" មិនមានវិធីសាស្ត្រក្នុងការគេលនាសមតុល្យដើម្បីត្រូវក្រោមកសម្រាប់ប្រតិបត្តិការទូទាត់

> ករណីនេះ នៅថ្ងៃការណ៍ សមតុល្យគណនីនេះ (ហេរចាតណាណ Nostro របស់ជនតារា "ក") មានចំនួន ៩០០ លានអីរ៉ឺ ជនតារា "ក" ត្រូវការណ៍សាទ់ប្រាក់ចំនួន ០ អីរ៉ឺ នៅក្នុងខ្លួន ៣.៣៩ ដោយសារប្រាក់បាបញ្ជីនេះត្រូវបានចាត់ទុកចាតាប្រាក់បាបញ្ជីសម្រាប់ប្រតិបត្តិការហើយមានអត្រាលំហោច្ចោល ០%។

២). ករណីជនតារា "ក" មានវិធីសាស្ត្រក្នុងការគេលនាសមតុល្យដើម្បីត្រូវក្រោមកសម្រាប់ប្រតិបត្តិការទូទាត់

> ផ្ទុយទេវិញ ប្រសិនបើនៅថ្ងៃការណ៍ សមតុល្យគណនីមានចំនួន ៩០០ លានអីរ៉ឺបុំនែជនតារា "ក" មានវិធីសាស្ត្រសមស្របក្នុងការគេលនាសមតុល្យដើម្បីត្រូវក្រោមកសម្រាប់ប្រតិបត្តិការទូទាត់ (ផ្ទុចងារ វិធីសាស្ត្រគណនាលំហោសាទ់ប្រាក់ចេញសុទ្ធម៌មធ្យមនៃលំហោសាទ់ប្រាក់ចេញសុទ្ធក្នុងខេត្តិមួយ យោ:ពេល ១៧ខែ កញ្ញុងមក គិតត្រឹមខ្លួនយក) ដោយខែមាតា ជនតារា "ក" គេលនាសមតុល្យដើម្បីត្រូវក្រោមកសម្រាប់ប្រតិបត្តិការទូទាត់ជាមួយមានចំនួន ៧០ លានអីរ៉ឺ ហើយ ជនតារា "ក" អាចប្រើប្រាស់បានចំនួន ៣០ លានអីរ៉ឺ (លើសពីតម្រូវការប្រើប្រាស់) ក្នុងអំឡុង ៣០ថ្ងៃ ផ្ទើផ្ទើ:សមតុល្យដើម្បីបេសពីការប្រើប្រាស់ចំនួន ៣០ លានអីរ៉ឺ (ប្រតិចងារនេះ) នេះអាចមានអត្រាលំហោច្ចោល ៩០០% ចុះនៅក្នុងខ្លួន ៣.៣៩។

#### ករណីទី៥: ជនតារដោក់ប្រាក់បាបញ្ជីស្ថិតនៅប្រទេសបាតាកំង

ជនតារា "XYZ" (ជនតារដោក់ប្រាក់បាបញ្ជី) មានស្ថាក់ការកណ្តាលនៅប្រទេសបាតាកំង មានកិច្ចព្រមព្រៀងដាក់ប្រាក់បាបញ្ជីនៅជនតារា "ក" (ជនតារទាំងនៅក្នុងខ្លួន) នៅប្រទេសកម្ពុជា យ៉ាងតិចចំនួន ៥០ លានដុល្លាររោមរីក ក្នុងគោលបំណងសម្រាប់ប្រតិបត្តិការជនតារទាំងនៅក្នុងបាមួយប្រទេសកម្ពុជា។

ករណីនេះ ទៅ:បីនៅថ្ងៃការណ៍ គណនីនេះ (ហេរចាតណាណ Vostro របស់ជនតារា "ក") មានសមតុល្យចំនួនបុន្ញនានកំដោយ ជនតារា "ក" (ជនតារទាំងនៅកម្ពុជា) ត្រូវការណ៍សមតុល្យសាទ់ប្រាក់ដើម្បីត្រូវក្រោមកសម្រាប់នៅក្នុងគណនីនេះទាំងអស់នៅក្នុងខ្លួន ២.៤៨%

#### ៦. ក្រោមការណ៍ប្រាក់បាបញ្ជី

ប្រាក់បាបញ្ជីការយុម្ភមាន ប្រាក់បាបញ្ជីដែកតាមតម្រូវការ ប្រាក់បាបញ្ជីសន្យា និងប្រាក់បាបញ្ជីមានកាលកំណត់ (ដោយមិនគិតពីគណបាប្រតិទាន)។ ប្រាក់បាបញ្ជីការត្រូវបានបែងចែងជាប្រាក់បាបញ្ជីមានស្ថិភាព និងប្រាក់បាបញ្ជីមិនស្ថិភាព។

## > ខ្លួន ២.១៩ (ប្រាក់បញ្ជីមានស្តិរភាព)

ប្រាក់បញ្ជីកាយដែលត្រូវបានចាត់ទុកជាដារប្រាក់បញ្ជីមានស្តិរភាព ត្រូវគោរពតាមលក្ខខណ្ឌពីរដូចខាងក្រោម៖

- ១). ប្រាក់បញ្ជីកាយដែលត្រូវបានចាត់ទុកជាដារប្រាក់បញ្ជី និង
- ២). ទំនាក់ទំនងរៀងអ្នកដាក់ប្រាក់បញ្ជីនិងគ្រឹះស្ថានតាមលក្ខខណ្ឌយ៉ាងតិចមួយដូចខាងក្រោម៖
  - មានគណនីធនាតារដែលមានសុពលភាព យ៉ាងតិច ១៤ខែ ដាមួយគ្រឹះស្ថាន
  - មានកិច្ចសន្យាពណ៌ទានសំនៃផ្ទាន ប្រុកណាទានដែលមានពណ៌ប្រព័ន្ធទានលើសពី ១៤ខែ ដាមួយគ្រឹះស្ថាន បុ
  - ប្រើប្រាស់យ៉ាងសកម្មនូវដែលបានបញ្ជាផ្ទៃមួយយ៉ាងតិចដាមួយគ្រឹះស្ថាន ក្រោមពណ៌ទាន។

## > ខ្លួន ២.១៩ (ប្រាក់បញ្ជីមិនសុវត្ថមានស្តិរភាព)

ប្រាក់បញ្ជីកាយដែលមិនបំពេញលក្ខខណ្ឌដូចមានចែងក្នុងខ្លួន ២.១៩ នាន់លើត្រូវបាត់ទុកជាប្រាក់បញ្ជីមិនសុវត្ថមានស្តិរភាព។

### ៧. គិច្ចសន្យា

#### ក. និយមន៍យោ

គិច្ចសន្យាពណ៌ទាននិងសន្ទិស្សការ សំដែរដល់ការពួកគិច្ចផ្តល់ទុនទៅអនាគតតាមការសន្យាថែខ្សោយសមាតិទីឱ្យដី បុរាណ។ ក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទិស្សការ គិច្ចសន្យានេះ គិតបញ្ចូលតែការពួកគិច្ចដែលមិនអាចបង់បែងបាន បុរាណបង់បែងបានដោយមានលក្ខខណ្ឌ។

គិច្ចសន្យាពណ៌ទាន សំដែរដល់ការពួកគិច្ចបែស់គ្រឹះស្ថានក្នុងការផ្តល់ហ្មាសុីលីដីប្រើប្រាស់ជាទុនបង្កិលទូទៅ និងពណ៌ទានវិច្ឆូបនីដល់អតិថិជន (ទាំងនឹងគិបុត្តិល និងរូបវន្តុបុត្តិល)។ ឧទាហរណ៍៖ ចំណោកពណ៌ទានមិនទាន់ប្រើប្រាស់នៃ ពណ៌ទានពាណាងកម្ម (Trade Loan) ពណ៌ទានបង្កិលទុន (Revolving Loan) បណ្តុះពណ៌ទាន (Credit Card) និងពណ៌ទានវិច្ឆូបនី (Overdraft) ដារើម។

គិច្ចសន្យាសន្ទិស្សការ សំដែរដល់ការពួកគិច្ចដែលគ្រឹះស្ថានសន្យាផ្តល់ហ្មាសុីលីដី ដើម្បីគាំទ្រសន្ទិស្សការបែស់អតិថិជន ក្នុងស្ថានភាពដែលអតិថិជននោះមានបញ្ហាសន្ទិស្សការ។ ឧទាហរណ៍៖ អតិថិជនមិនអាចទទួលបានប្រកបទុន តាមរយៈការប្រាក់ដ្ឋាមូលដ្ឋានប្រព័ន្ធបានក្នុងក្នុងការប្រាក់ដ្ឋាមូលដ្ឋានប្រព័ន្ធ (Commercial Building) ដែលត្រូវបានបង់បែងបាន។

#### ខ. ការអនុវត្តចំពោះលំហ្សរចនានៃសាច់ប្រាក់ពីនិងទុកទាក់ទងនិងគិច្ចសន្យា

- ## > ខ្លួន ២.៥១ និង ២.៥២ កយការណ៍ទំហំសាច់ប្រាក់ក្នុងគិច្ចសន្យាពណ៌ទាន និងសន្ទិស្សការ មិនទាន់ប្រើប្រាស់ ដែលផ្តល់ដល់អតិថិជនប្រាក់ដ្ឋាមូល និងអតិថិជនបានបានក្នុងក្នុងការប្រាក់ដ្ឋាមូលដ្ឋានប្រព័ន្ធ និងមធ្យម។ អត្រាលំហ្សរចនាបានកំណត់ ៥% ដូចក្នុងតារាងខបសម្រេច។

- ចុង ២.៥៣ និង ២.៥៤ កយការណ៍ទំហំសាច់ប្រាក់ក្នុងកិច្ចសន្យាគាត់នាន និងសន្លឹនីយភាព មិនទាន់ប្រើប្រាស់ ដែលផ្តល់ដល់ក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ ស្ថាប័នអធិបតេយ្យនិងជនភាគ កណ្តាល (Sovereigns and Central Banks) ជនភាគអភិវឌ្ឍន៍និងសហគ្រាសប្រអង្គភាព សាធារណៈ។ អគ្គាល់ហ្មរចន្ទក្រោមពានកំណត់ ១០% និង ៣០% ដូចក្នុងតារាងខបសម្រេច។
- ចុង ២.៥៥ និង ២.៥៦ កយការណ៍ទំហំសាច់ប្រាក់ក្នុងកិច្ចសន្យាគាត់នាន និងសន្លឹនីយភាព មិនទាន់ប្រើប្រាស់ ដែលផ្តល់ដល់ត្រីស្ថានជនភាគនិងហិរញ្ញវត្ថុ។ អគ្គាល់ហ្មរចន្ទក្រោមពានកំណត់ ៤០% ដូចក្នុងតារាងខបសម្រេច។
- ចុង ២.៥៧ និង ២.៥៨ កយការណ៍ទំហំសាច់ប្រាក់ក្នុងកិច្ចសន្យាគាត់នាន និងសន្លឹនីយភាព មិនទាន់ប្រើប្រាស់ ដែលផ្តល់ដល់ត្រីស្ថានហិរញ្ញវត្ថុឡើងឡើត។ អគ្គាល់ហ្មរចន្ទក្រោមពានកំណត់ ៤០% និង ១០០% ដូចក្នុងតារាងខបសម្រេច។
- ចុង ២.៥៩ និង ២.៦០ កយការណ៍ទំហំសាច់ប្រាក់ក្នុងកិច្ចសន្យាគាត់នាន និងសន្លឹនីយភាព មិនទាន់ប្រើប្រាស់ ដែលផ្តល់ដល់និតិបុត្រលឡើងឡើត និងកយការណ៍ទំហំសាច់ប្រាក់នៃការពួកិច្ចផ្តល់ទុនឡើងឡើត ក្នុងរយៈពេល ៣០ថ្ងៃ ដែលមិនបានកយការណ៍នៅក្នុងចុង ឡើងឡើត។ អគ្គាល់ហ្មរចន្ទក្រោមពានកំណត់ ១០០% ដូចក្នុងតារាងខបសម្រេច។

សាកថវិណានំនេះ មានប្រសិទ្ធភាពអនុវត្តប៉ាប់បិច្ឆេទបានខាងក្រោម។



នាមអនុបាល

ចារាណាគន្លែង